

## ឯកសារសង្ខេបអំពីដៃគូអនុវត្តគម្រោង ផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV)



### សង្ខេបគម្រោង

គម្រោងនឹងអនុវត្តដើម្បីផ្តល់ភាពអង់អាច និងកសាងភាពជឿជាក់របស់ ស្ត្រី និងក្មេងស្រី ជាជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) រួមទាំងស្ត្រី និងក្មេងស្រីដែលមានពិការភាព (WAGWD) នៅក្នុងស្រុកគោលដៅដើម្បីទាមទារសិទ្ធិរបស់ពួកគេក្នុងការទទួលយកនូវសេវាចាំបាច់នានា ។ គម្រោងក៏ជួយកសាងសមត្ថភាពរបស់អ្នកមានកាតព្វកិច្ច ឬអ្នកផ្តល់សេវាក្នុងការបង្កើនចំណេះដឹងរបស់ពួកគេទៅលើសិទ្ធិស្ត្រី អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងគោលនយោបាយ និងគោលការណ៍ពាក់ព័ន្ធផ្សេងៗ ដើម្បីឱ្យពួកគាត់អាចបំពេញតួនាទី និងផ្តល់សេវាយ៉ាងមានប្រសិទ្ធភាពដល់ស្ត្រី និងក្មេងស្រី ជាជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) រួមទាំងស្ត្រី និងក្មេងស្រីដែលមានពិការភាព។

### លទ្ធផលរំពឹងទុករបស់គម្រោង

- ស្ត្រី និងក្មេងស្រីរួមទាំង ស្ត្រី និងក្មេងស្រីមានពិការភាព នៅក្នុងស្រុកគោលដៅធ្វើការរួមគ្នាជាបណ្តាញ ដើម្បីបង្កើនឥទ្ធិពលជំរុញអ្នកមានកាតព្វកិច្ចឱ្យឆ្លើយតបបញ្ហាពាក់ព័ន្ធ GBV រួមទាំងសេវាបញ្ជូនករណីនានាផងដែរ ។
- អ្នកមានកាតព្វកិច្ច ឬអ្នកផ្តល់សេវានៅក្នុងស្រុកគោលដៅ មានសមត្ថភាពប្រសើរជាងមុន ក្នុងការអនុវត្ត គោលនយោបាយឬគោលការណ៍ពាក់ព័ន្ធនឹងGBV និងផ្តល់សេវាចាំបាច់ផ្សេងៗ ដែលមានបរិយាបន្នស្ត្រី និងក្មេងស្រីមានពិការភាព ។
- បង្កើនការទទួលយកបានសេវាចាំបាច់សម្រាប់ស្ត្រី និងក្មេងស្រីជាជនរងគ្រោះដោយ GBV រួមបញ្ចូលទាំងស្ត្រី និងក្មេងស្រីមានពិការភាពនៅក្នុងតំបន់គោលដៅនានា តាមរយៈការអនុវត្តបទដ្ឋានអប្បបរមារបស់ក្រសួង។

### កិច្ចអន្តរាគមន៍សំខាន់ៗ

- កសាងសមត្ថភាព និងភាពជឿជាក់ដល់ស្ត្រីនៅក្នុងក្រុមគាំទ្រស្ត្រី រួមមានស្ត្រី និងក្មេងស្រីដែលមានពិការភាព ក្នុងការលើកកម្ពស់ការយល់ដឹងពីGBV និងការរាយការណ៍ករណី ឬស្វែងរកសេវានានា
- គាំទ្រការបង្កើតក្រុមការងារឆ្លើយតបនឹង GBV និងផ្តល់ការបណ្តុះបណ្តាលដល់សមាជិកក្រុម អំពីគោលការណ៍ ឬបទដ្ឋានអំពី GBV និងបរិយាបន្នពិការភាព
- សង្គ្រោះ និងបញ្ជូនករណី GBV
- ផ្តល់ការប្រឹក្សាផ្នែកផ្លូវចិត្ត និងផ្នែកច្បាប់ដល់ជនរងគ្រោះដោយ GBV
- ផ្តល់ជម្រកមានសុវត្ថិភាពដល់ជនរងគ្រោះដោយ GBV
- ផ្តល់ជំនួយផ្នែកសេដ្ឋកិច្ចដល់ជនរងគ្រោះដោយ GBV ដើម្បីកសាងជីវិតពួកគាត់ឡើងវិញ។

**កិច្ចអន្តរាគមន៍ជាពិសេស ចំពោះការទប់ស្កាត់ការរីករាលដាលមេរោគ កូវីដ-១៩**

- ពង្រឹងការអនុវត្តអនាម័យល្អ និងការរក្សាគម្លាតសង្គមនៅជម្រកសុវត្ថិភាព
- កែសម្រួលសេវាផ្នែកផ្លូវចិត្ត និងការប្រឹក្សាច្បាប់ដល់ជនរងគ្រោះដោយ GBV ក្នុងរយៈពេលនៃជំងឺរាតត្បាត កូវីដ-១៩។

**ក្រុមគោលដៅ**

- ក្រុមគោលដៅផ្ទាល់៖ ស្ត្រី និងក្មេងស្រី ជាជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) រួមទាំង ស្ត្រី និងក្មេងស្រីដែលពិការភាព ដែលកំពុងរងគ្រោះ ឬងាយរងគ្រោះពីអំពើហិង្សាលើស្ត្រី និងក្មេងស្រី
- ក្រុមគោលដៅប្រយោល៖ សមាជិកក្រុមការងារឆ្លើយតប, សមាជិករបស់ក្រុមគាំទ្រស្ត្រី ស្ត្រីដែលមានពិការភាព ជាសមាជិកក្រុមជួយស្ត្រីមានពិការភាព និងស្ត្រីនៅក្នុងសហគមន៍

**តំបន់គោលដៅ**

ខេត្តកំពង់ស្ពឺ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តកំពង់ឆ្នាំង ខេត្តតាកែវ ខេត្តព្រៃវែង ភ្នំពេញ

**ដៃគូអនុវត្តគម្រោង**

ក្រសួងកិច្ចការនារី និងមន្ទីរកិច្ចការនារីខេត្ត មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត UNWOMEN អង្គការជំនួយផ្លូវច្បាប់កម្ពុជា អង្គការចិត្តសង្គម អន្តរវប្បធម៌

**រយៈពេលអនុវត្តគម្រោង**

ខែកញ្ញា ២០១៩ ដល់ ខែមិថុនា ២០២១

**ថវិកាគម្រោង**

ថវិកាសរុប៖ AUD ៩១៧,៨២៤.១១ (ថវិកាពី ACCESS៖ AUD ៤២០,៤៤៥.១៤)

ព័ត៌មានទំនាក់ទំនង	
អង្គការកម្ពុជាជួយស្ត្រីមានវិបត្តិ (CWCC) លោកស្រី ប៊ុក បញ្ញាវិចិត្រ នាយិកាប្រតិបត្តិ ទូរស័ព្ទ៖ (៨៥៥) ១២ ៥៤៥ ៤០១ អ៊ីម៉ែល៖ director@cwcc.org.kh	កម្មវិធី ACCESS លោកស្រី ប៊ូ មករា ប្រធានផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) ទូរស័ព្ទ៖ (៨៥៥) ១២ ៦៩៤ ៩៩៤ អ៊ីម៉ែល៖ <a href="mailto:makara.bo@accesscambodia.org">makara.bo@accesscambodia.org</a>

គម្រោងនេះ ឧបម្ពត្តដោយរដ្ឋាភិបាលអូស្ត្រាលីតាមរយៈកម្មវិធី សហប្រតិបត្តិការអូស្ត្រាលី-កម្ពុជាដើម្បីសេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ACCESS)។

ខែឧសភា ឆ្នាំ២០២០